

ប្រកាស

ស្តីពី

ការគ្រប់គ្រងទំនិញ

ព្យួរដែលត្រូវបានបាត់

លើកលែងពន្ធ និង

អាករ

២០០៨



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ: ១០៩.....សហវ. ២០០៨

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨

ប្រកាស

ស្តីពី

ការគ្រប់គ្រងទំនិញដែលត្រូវបានលើកលែងពន្ធ និងពន្យារ

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៧០២ / ១២២ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០២ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩២ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ១៨ ចុះថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០៧០៧ / ០១៧ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណូមពរការងារចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.-

ទំនិញនាំចូលដោយលើកលែងពន្ធ និងអាករនាំចូលក្រោមប្រភេទនៃ
វាក្យខណ្ឌកកថាខណ្ឌទី ១ មាត្រា ២៦ នៃច្បាប់ស្តីពីគយ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
ឬបេសកកម្មកុងស៊ុលបរទេស អង្គការអន្តរជាតិ និងស្ថាប័នសហប្រតិបត្តិការ



Handwritten signature

បញ្ជាក់ទេសរបស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជា
ផ្លូវការរបស់ខ្លួន និងបុគ្គលិករបស់អង្គការទាំងនេះ ត្រូវនាំចេញទៅវិញបន្ទាប់ពី
បញ្ចប់លេសកម្មរបស់ខ្លួន ។

ទំនិញទាំងនេះព្រមទាំងទំនិញផ្សេងទៀតក្រោមបញ្ញត្តិកថាខណ្ឌទី ១
មាត្រា ២២ នៃច្បាប់ស្តីពីគយ មិនត្រូវបានអនុញ្ញាតឱ្យលក់ ផ្ទេរ បង្វែរទៅប្រើប្រាស់
អ្វីផ្សេងពីគម្រោងដែលបានអនុគ្រោះ ឬបោះបង់ចោលដោយគ្មានការអនុញ្ញាតជា
មុនពីរដ្ឋបាលគយឡើយ ។

ប្រការ ២.-

ទំនិញនាំចូលដោយលើកលែងជាភាគនៃពន្ធ និងអាករនាំចូល ក្រោម
បញ្ញត្តិមាត្រា ២៧ នៃច្បាប់ស្តីពីគយ មិនត្រូវបានអនុញ្ញាតឱ្យលក់ ផ្ទេរ បង្វែរទៅ
ប្រើប្រាស់អ្វីផ្សេងពីគម្រោងដែលបានអនុគ្រោះ ឬបោះបង់ចោលដោយគ្មានការ
អនុញ្ញាតជាមុនពីរដ្ឋបាលគយឡើយ ។

ប្រការ ៣.-

អង្គការ ឬបុគ្គលនានាដែលមានបំណងលក់ ផ្ទេរ បង្វែរទៅប្រើប្រាស់អ្វី
ផ្សេងពីគម្រោងដែលបានអនុគ្រោះ ឬបោះបង់ចោលទំនិញដែលបាននាំចូល
ដោយលើកលែង ឬលើកលែងជាភាគនៃពន្ធ និងអាករនាំចូលត្រូវស្នើសុំការ
អនុញ្ញាតជាមុនពីរដ្ឋបាលគយស្របតាមនីតិវិធីដូចខាងក្រោម ៖

ក. ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតមករដ្ឋបាលគយ ដោយបញ្ជាក់ឱ្យ
បានច្បាស់លាស់ពីរបៀបនៃការប្តូរគម្រោង ឬការប្តូរកម្មសិទ្ធិលើទំនិញនេះ ។
ច្បាប់ចម្លងនៃពាក្យស្នើសុំនេះត្រូវផ្ញើជូនក្រសួងការបរទេស និងសហប្រតិបត្តិការ
អន្តរជាតិ ឬក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់ទំនិញដែលនាំចូលក្រោមបញ្ញត្តិ
កថាខណ្ឌទី ១ ប្រការ ១ នៃប្រកាសនេះ ។

ខ. ពាក្យស្នើសុំត្រូវអមដោយបញ្ជីទំនិញ និងឯកសារផ្សេងទៀតប្រសិនបើមាន ។ ទំនិញពុំត្រូវបានអនុញ្ញាតឱ្យបង្វែរ
មុនពេលទទួលបានការអនុញ្ញាតពីរដ្ឋបាលគយឡើយ ។



Pa

គ. កម្មសិទ្ធិការថ្មីត្រូវទទួលខុសត្រូវលើការបង់ពន្ធ និងអាករជូនរដ្ឋបាល គយតាមនីតិវិធីគយជាធរមាន ។ ទំនិញពុំអាចត្រូវបានប្រគល់ជូនកម្មសិទ្ធិការថ្មី ដោយគ្មានការអនុញ្ញាតជាមុនពីរដ្ឋបាលគយ និងមុនពេលបង់ពន្ធ និងអាករដែល ជាប់ ឬទទួលបានការលើកលែងពន្ធជាថ្មីពីស្ថាប័នមានសមត្ថកិច្ច ។

ឃ. រដ្ឋបាលគយត្រូវគិតគូរពិលក្ខខណ្ឌជាក់ស្តែង និងសភាពនៃទំនិញ ទាំងនោះនាពេលប្រគល់ទទួល និងអាចកែសម្រួលតម្លៃគិតពន្ធគយតាមនេះ ។

ប្រការ ៤.-

ទំនិញដែលមានប្រភពក្នុងដែនគយ ឬដែលបាននាំចូលដោយបង់ពន្ធ និងអាកររួច ឬដែលនាំចូលត្រឡប់មកវិញពីបរទេសដោយពុំមានបន្ថែមតម្លៃ ត្រូវ បានអនុញ្ញាតឱ្យលក់ ផ្ទេរ បង្វែរទៅប្រើប្រាស់ ឬបោះបង់ចោលដោយពុំចាំបាច់មាន ការអនុញ្ញាតជាមុនពីរដ្ឋបាលគយឡើយ ។

ប្រការ ៥.-

អង្គការ ឬបុគ្គលនានាដែលមានបំណងបោះបង់ចោលទំនិញដែលបាន នាំចូលដោយលើកលែងពន្ធ និងអាករនាំចូល ត្រូវស្នើសុំការអនុញ្ញាតជាមុនពី រដ្ឋបាលគយ ។ ការស្នើសុំត្រូវអមដោយបញ្ជីទំនិញ និងឯកសារនាំចូលព្រមទាំង ឯកសារពាក់ព័ន្ធផ្សេងទៀត ។

ការបោះបង់ចោលទំនិញអាចធ្វើឡើងតែក្រោយពេលមានការអនុញ្ញាត ពីរដ្ឋបាលគយ ។ រដ្ឋបាលគយអាចឃ្លាំមើលការបោះបង់ចោល ឬការបំផ្លាញទំនិញ ទាំងនេះ ។

ប្រការ ៦.-

ទីចាត់ការគយ និងរដ្ឋាករមានកាតព្វកិច្ចសហការជាមួយស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវបញ្ញត្តិ ប្រការ ១ និងប្រការ ៣ នៃប្រកាសនេះ ។

ប្រការ ៧.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវ ទុកជានិរាករណ៍ ។



✓
R

ប្រការ ៨ .-

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកទីចាត់ការគយ និងរដ្ឋាករ
អគ្គលេខាធិការ នាយកខុទ្ទកាល័យ ប្រធាននាយកដ្ឋាន និងអង្គភាពនានាក្រោម
ឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបុគ្គល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត
ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខា
នេះតទៅ។ *R*

បម្រុងជូន :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី
តេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា
- ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជូនជ្រាប
- ទីចាត់ការគយ និងរដ្ឋាករ
- ដូចប្រការ ៨
- សភាពាណិជ្ជកម្មកម្ពុជា
- ដើម្បីសហការផ្សព្វផ្សាយ និងអនុវត្ត
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



នាយករដ្ឋមន្ត្រី ✓

ព្រះរាជាណាចក្រកម្ពុជា និងហិរញ្ញវត្ថុ ✓

គាត ឈន់